

គម្រោងថែទាំនៅក្នុងមន្ទីរពេទ្យ

ផ្តល់ជូនលោកអ្នកនូវទឹកប្រាក់ថេរប្រចាំថ្ងៃ និងទឹកប្រាក់បន្ថែមសម្រាប់ការសម្រាកក្នុងមន្ទីរពេទ្យដោយសារជំងឺធ្ងន់ធ្ងរ ឬគ្រោះថ្នាក់។



ងាយ អ៊ុលី ឡាយហ្វ
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ប្រទេសជប៉ុន

សុខភាពជាឿងសំខាន់

គម្រោងថែទាំនៅក្នុងមន្ទីរពេទ្យ

ផ្តល់ជូនលោកអ្នកនូវទឹកប្រាក់ថេរប្រចាំថ្ងៃ និងទឹកប្រាក់បន្ថែមសម្រាប់ការសម្រាកក្នុងមន្ទីរពេទ្យដោយសារជំងឺធ្ងន់ធ្ងរ ឬ គ្រោះថ្នាក់។ ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វ ផ្តល់ជូនលោកអ្នកនូវដំណោះស្រាយដ៏ពិសេសមួយ ដែលធានាថាលោកអ្នកនឹងទទួលបានទឹកប្រាក់ការពារតម្លៃថេរនៅក្នុងករណីសម្រាកនៅមន្ទីរពេទ្យ។

អត្ថប្រយោជន៍៣យ៉ាង ដែលលោកអ្នកគួរជ្រើសរើសគម្រោងថែទាំនៅក្នុងមន្ទីរពេទ្យ



អត្ថប្រយោជន៍សម្រាកព្យាបាលនៅមន្ទីរពេទ្យ

ទទួលបានការឧបត្ថម្ភជាទឹកប្រាក់ថេរជារៀងរាល់ថ្ងៃ រហូតដល់ ១០០ដុល្លារអាមេរិក ចំពោះការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលបណ្តាលមកពីគ្រោះថ្នាក់ និង/ឬ មានជំងឺធ្ងន់ធ្ងរ។



អត្ថប្រយោជន៍ជាទឹកប្រាក់បន្ថែម

ទទួលបានទឹកប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ ២ដង នៃទឹកប្រាក់ធានារ៉ាប់រង សម្រាប់ការចូលបន្ទប់សង្គ្រោះបន្ទាន់។ ទទួលបានទឹកប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ ៣ដង នៃទឹកប្រាក់ធានារ៉ាប់រង សម្រាប់ការចូលរក្សាក្នុងមន្ទីរពេទ្យ។



អត្ថប្រយោជន៍សម្រាកព្យាបាលប្រចាំថ្ងៃ

ទទួលបានទឹកប្រាក់ឧបត្ថម្ភជាទឹកប្រាក់ប្រចាំថ្ងៃ សម្រាប់ការព្យាបាលដោយមិនសម្រាកនៅមន្ទីរពេទ្យមួយចំនួន ដែលបានជ្រើសរើស។

*ការមិនសម្រាកព្យាបាលដោយមិនសម្រាកនៅមន្ទីរពេទ្យមួយចំនួនដែលបានជ្រើសរើសទាំងនោះ មានដូចជាការព្យាបាលជំងឺមហារីក (ការព្យាបាលដោយប្រើប្រាស់គីមីសាស្ត្រ ឬ វិទ្យុសកម្ម ឬ ប្រើសារធាតុជំនួយដល់ប្រព័ន្ធភាពស៊ាំ) ការព្យាបាលតម្រងនោម ដោយការលាងសម្អាតជាតិពុលចេញពីឈាម។

*ករណីដែលមិនធានា (ត)

- ការសិក្សាតាមដាន និងការព្យាបាលទាក់ទងនឹងដំណាក់ និងភាពមិនប្រក្រតីនៃការស្រមៃ ការព្យាបាលដែលជំនួសដោយអារម្មណ៍ និងការព្យាបាលផ្សេងៗទៀតមានដូចជាការព្យាបាល សេរីកម្ម ឬការផ្គត់ផ្គង់វេជ្ជសាស្ត្រ រួមបញ្ចូលតែមិនកំណត់ចំពោះតែការព្យាបាល ដោយចលនាការព្យាបាលប្រើមូលតាមវិធីសាស្ត្រចិនបុរាណ ការព្យាបាលដោយចូចនៅតាមជីពចរ ការម៉ាស្សាចាត់ដើង ការតម្រង់ផ្លូវ ការព្យាបាលដោយប្រើមើមឈើ និងស្មៅ ការព្យាបាលដោយម៉ាស្សាប្រដោយប្រើក្លិនក្រអូបឬការព្យាបាលផ្សេងៗទៀតដែលស្រដៀងនេះ។
 - ជំងឺនៃភាពមិនប្រក្រតីទាក់ទងនឹងការរើរាយ វិបត្តិផ្លូវចិត្ត, សរសៃប្រសាទ និងភាពភ័យខ្លាច (រួមទាំងការព្រួយបារម្ភ និងសរីរវិទ្យា ឬការសម្លឹងផ្លូវចិត្តខុសពីធម្មតា។ ឬ
 - ជំងឺ ឬការរងរបួសដែលកើតឡើងពីការប្រណាំងគ្រប់ប្រភេទ (លើកលែងតែការប្រណាំងដោយថ្មើរជើង) កន្លែងគ្រោះថ្នាក់ផ្សេងទៀត ដែលមានដូចជាតែមិនកំណត់ចំពោះតែ កីឡាទំលាក់ខ្លួនពីលើអាកាស ការជិះស្គីលើទឹក សកម្មភាពជ្រមុជក្រោមទឹកដែលតម្រូវឱ្យមានឧបករណ៍ដកដង្ហើម កីឡាសម្រាប់វេជ្ជសាស្ត្រ កីឡាអាជីពផ្សេងៗ និងសកម្មភាពខុសច្បាប់ផ្សេងៗទៀត។
 - សកម្មភាពហោះហើរឆក់ លើកលែងតែជាអ្នកដំណើរបង់ប្រាក់តាមយន្តហោះដែលមាន អាជ្ញាប័ណ្ណត្រឹមត្រូវមានលក្ខណៈពាណិជ្ជកម្ម និងមានកាលវិភាគនៃការធ្វើដំណើរដែលមាន អាជ្ញាប័ណ្ណដឹកអ្នកដំណើរទៅតាមកាលវិភាគហោះហើរ។
 - រយៈពេលដែលបានទាមទារសំណងពីជំងឺធ្ងន់ធ្ងរពីមុនមិនអាចមានរយៈពេល តិចជាង ៣០ថ្ងៃ ពីថ្ងៃធ្វើការទាមទារសំណងពីជំងឺធ្ងន់ធ្ងរក្នុងពេល បច្ចុប្បន្នឡើយ។
- ២. ករណីដែលមិនធានា ក្នុងករណី សម្រាកនៅក្នុងមន្ទីរពេទ្យបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ**
- បន្ថែមលើប្រការ ១ ក្រុមហ៊ុនងាយ អ៊ុលី ឡាយហ្វ នឹងមិនទទួលបានអត្ថប្រយោជន៍នៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលបណ្តាល មកពីគ្រោះថ្នាក់ចៃដន្យស្របតាមបណ្តាសន្យារ៉ាប់រងនេះឡើយ ប្រសិនបើគ្រោះថ្នាក់របស់អ្នកត្រូវបានធានារ៉ាប់រងនោះកើតឡើងដោយសារគ្រោះថ្នាក់ចៃដន្យណាមួយ ទោះបីដោយផ្ទាល់ ឬ ដោយប្រយោលក្តីក្នុងចំណោមហេតុការណ៍ដូចខាងក្រោម៖
- សង្គ្រាម (ប្រកាស ឬមិនបានប្រកាស) ភាពចលាចល ឬ ប្រតិបត្តិការសង្គ្រាមសង្គ្រាមស៊ីវិល ការបះបោរ ឬ ភាពរីករាយក្នុងប្រទេស ឬ កុប្បកម្ម ឬ កូដកម្ម ឬ
 - គ្រឿងផ្ទុះ ឬវិទ្យុសកម្មដោយសារតែអារុដអាតូមិច ឧយុត្តរភ័យ ឬអារុដគីមី ឧបករណ៍ឬគ្រឿង ផ្ទុះកែច្នៃ ឬ
 - មរណភាព ឬការរងរបួសដែលកើតឡើងខណៈពេល ឬ ដោយសារតែអ្នកត្រូវបានធានារ៉ាប់រង ស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬ ថ្នាំញៀន ឬ
 - ការជិះជាមួយ ឬបើកបរក្នុងការប្រណាំង កីឡាវិជ្ជាជីវៈណាមួយ ឬសកម្មភាពជ្រមុជទឹក ពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍
 - សកម្មភាពហោះហើរ ឬអាកាសចរណ៍នានា លើកលែងតែការធ្វើដំណើរបង់ប្រាក់តាមយន្តហោះដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ មានលក្ខណៈពាណិជ្ជកម្ម និងមានកាលវិភាគនៃការធ្វើដំណើរ។
 - ការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺដែលពាក់ព័ន្ធនឹងជំងឺអេដស៍ ឬ
 - ការប្រឈមនឹងគ្រោះថ្នាក់ដោយចេតនា ការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯង ដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
 - ពិការភាពដែលកើតឡើងមុនពេលកាលបរិច្ឆេទចាប់ផ្តើមបណ្តុះបណ្តាលធានារ៉ាប់រង ឬកាលបរិច្ឆេទបន្តសុពលភាពឡើងវិញ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ភ្នាក់ងារធានារ៉ាប់រងជាបុគ្គល ឬបុគ្គលិកលក់ធានារ៉ាប់រងរបស់លោកអ្នក។

អំពីក្រុមហ៊ុន

ងាយ អ៊ុលី ឡាយហ្វ អ៊ីនស្ត្រុនស៍ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ងាយ អ៊ុលី ឡាយហ្វ ហូលឌីង គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុនជាមួយប្រតិបត្តិការជាង១២៣ឆ្នាំ នៅលើសាកលលោក។ **ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វ ហូលឌីង** មានទីស្នាក់ការកណ្តាលនៅទីក្រុងតូក្យូ ប្រទេសជប៉ុន និងកំពុងមានប្រតិបត្តិការអាជីវកម្មនៅប្រទេស រួមមាន ប្រទេសជប៉ុន សហរដ្ឋអាមេរិក វៀតណាម ឥណ្ឌា អូស្ត្រាលី ឥណ្ឌូនេស៊ី កម្ពុជា មីយ៉ាន់ម៉ា និងនូវវេលសេដ្ឋកិច្ច។ ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វ ហូលឌីង មានគ្រឹះមូលធនដ៏រឹងមាំជាមួយទ្រព្យសម្បត្តិសរុបចំនួន **៤៦៤.៣ ពាន់លានដុល្លារ** និងបុព្វលាភធានារ៉ាប់រងជាង **៤៥.៣ ពាន់លានដុល្លារ** (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥)។

ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វ ចាប់ផ្តើមប្រតិបត្តិការអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ២០១៩ និងមានទីស្នាក់ការកណ្តាលស្ថិតនៅរាជធានីភ្នំពេញ និងការិយាល័យសាខានៅខេត្តបាត់ដំបង និងខេត្តសៀមរាប។ ក្រុមហ៊ុនទទួលបានពានរង្វាន់ជា «**ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា**» រយៈពេល២ឆ្នាំជាប់គ្នាគឺឆ្នាំ២០២៣ និង ២០២៤។ ថ្វីទ្រនេះយើងក៏ទទួលបានពានរង្វាន់២បន្ថែមទៀតពី **HR Asia** ក្នុងនាមជា «**ស្ថាប័នការងារល្អបំផុតនៅអាស៊ី**» និង «**ពានរង្វាន់ក្រុមហ៊ុនដែលគិតគូរពីបុគ្គលិកបំផុត**» ប្រចាំឆ្នាំ២០២៤។ គិតត្រឹមខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វ កំពុងផ្តល់ការការពារផ្នែកហិរញ្ញវត្ថុជូនប្រជាជនកម្ពុជាចំនួន **១ម៉ឺន៣ពាន់គ្រួសារ** ជាមួយទំហំទឹកប្រាក់ការពារចំនួន **៩១លានដុល្លារអាមេរិក**។ កន្លងមក ក្រុមហ៊ុនបានទទួលសំណង និងអត្ថប្រយោជន៍ផ្សេងៗជូនដល់អតិថិជនចំនួនជាង **១ពាន់មរយគ្រួសារ** ក្នុងទំហំទឹកប្រាក់ជាង**៥ម៉ឺនដុល្លារអាមេរិក**។

 **សម្រាប់ព័ត៌មានបន្ថែម**
1800 201 202

ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វ អ៊ីនស្ត្រុនស៍ (ខេមបូឌា) ម.ក ជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី២ អគារសាមគ្គី ផ្លូវលេខ៣១៥ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

តើគម្រោងថែទាំនៅក្នុងមន្ទីរពេទ្យជាអ្វី?

កម្មវត្ថុនៃការធានារ៉ាប់រង របស់គម្រោងថែទាំនៅក្នុងមន្ទីរពេទ្យគឺធានាទៅលើការសម្រាកនៅមន្ទីរពេទ្យដោយជំងឺធ្ងន់ធ្ងរ និងគ្រោះថ្នាក់ និងការព្យាបាលមិនសម្រាកនៅមន្ទីរពេទ្យដែលបានជ្រើសរើស។

វិសាលភាពនៃការធានារ៉ាប់រង របស់គម្រោងនេះគឺធានាអាយុជីវិតអ្នកត្រូវបានធានារ៉ាប់រងទៅលើហានិភ័យសម្រាកនៅមន្ទីរពេទ្យដោយគ្រោះថ្នាក់ជំងឺធ្ងន់ធ្ងរ និង ការព្យាបាល មិនសម្រាកនៅមន្ទីរពេទ្យដែលបានជ្រើសរើស (លើកលែងតែហេតុការណ៍ទាំងឡាយណា ដែលមានចែងនៅក្នុងករណីមិនធានា)។

គម្រោងនេះត្រូវភ្ជាប់ជាមួយផលិតផលធានារ៉ាប់រងមូលដ្ឋាន **DL EduPro** ហើយផ្តល់ជូនលោកអ្នកនូវទឹកប្រាក់ឧបត្ថម្ភថេរប្រចាំថ្ងៃសម្រាប់ការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យដោយសារគ្រោះថ្នាក់ ឬ ជំងឺធ្ងន់ធ្ងរ

អត្ថប្រយោជន៍ធានារ៉ាប់រង

អត្ថប្រយោជន៍សម្រាកព្យាបាលនៅមន្ទីរពេទ្យ

ទឹកប្រាក់ឧបត្ថម្ភថេរប្រចាំស្មើនឹង១០០% នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រងលើគម្រោងថែទាំនៅមន្ទីរពេទ្យ នឹងត្រូវបានផ្តល់ជូនក្នុងករណីចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលបណ្តាលមកពីគ្រោះថ្នាក់ និង/ឬ មានជម្ងឺធ្ងន់ធ្ងរ។

អត្ថប្រយោជន៍ជាទឹកប្រាក់បន្ថែម

២០០% នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រង លើគម្រោងថែទាំនៅក្នុងមន្ទីរពេទ្យ នឹងត្រូវបានផ្តល់ជូនក្នុងករណីចូលសម្រាកបន្ទប់សង្គ្រោះបន្ទាន់។ ការចូលសម្រាកនេះបណ្តាលមកពីគ្រោះថ្នាក់ និង/ឬ មានជំងឺធ្ងន់ធ្ងរ។

៣០០% នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រង លើគម្រោងថែទាំនៅក្នុងមន្ទីរពេទ្យ នឹងត្រូវបានផ្តល់ជូនតែម្តងគត់ ក្នុងការចូលសម្រាកមន្ទីរពេទ្យម្តង ប្រសិនបើអ្នកត្រូវធានារ៉ាប់រងទទួលការរះកាត់ក្នុងអំឡុងពេលចូលសម្រាកនៅមន្ទីរពេទ្យ

ការព្យាបាលដោយមិនសម្រាកនៅមន្ទីរពេទ្យ

១០០% នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រងលើគម្រោងថែទាំនៅក្នុងមន្ទីរពេទ្យ នឹងត្រូវបានផ្តល់ជូនសម្រាប់ការព្យាបាលដោយមិនសម្រាកនៅមន្ទីរពេទ្យក្នុងករណីមួយចំនួនដែលបានជ្រើសរើស *។

លោកអ្នកអាចបង់បុព្វលាភតាមវិធីសាស្ត្រដូចជា៖

ប្រចាំខែ ឬ ប្រចាំត្រីមាស ឬ ប្រចាំឆមាស ឬ ប្រចាំឆ្នាំ។


លោកអ្នកអាចធ្វើការបង់បុព្វលាភតាមមធ្យោបាយដូចជា៖

មូលប្បទានបត្រ ឬ ការផ្ទេរប្រាក់ ចូលគណនីធនាគាររបស់ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វ អ៊ិនស្ត៊ីនស៍ (ខេមបូឌា) ម.ក ឬ បញ្ចូរបង់ប្រាក់អចិន្ត្រៃយ៍ ឬ ផ្សេងៗ។

- ចំណាំ៖**
- ▶ ប្រសិនបើបុព្វលាភធានារ៉ាប់រងមិនត្រូវបានបង់នៅកាលបរិច្ឆេទកំណត់ត្រូវបង់បុព្វលាភរ៉ាប់រង នោះ ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វ នឹងផ្តល់រយៈពេលអនុគ្រោះបន្ថែមចំនួន ៣០ថ្ងៃ ជូនដល់អតិថិជនក្នុងការបង់នូវបុព្វលាភធានារ៉ាប់រងចុងក្រោយនោះ។
 - ▶ ម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវដាក់ពាក្យស្នើសុំបន្តសុពលភាពឡើងវិញជូនក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វ នៅក្នុងរយៈពេលយ៉ាងយូរបំផុត ២ (ពីរ) ឆ្នាំ បន្ទាប់ពីកាលបរិច្ឆេទផុតកំណត់ចុងក្រោយ ដោយលើកលែងការស្នើសុំបន្តសុពលភាពឡើងវិញនៅក្នុងរយៈពេលអនុគ្រោះបន្ថែមចំនួន ៣០ថ្ងៃ ដោយគ្រាន់តែបង់បុព្វលាភឡើងវិញតែប៉ុណ្ណោះ។

សម្គាល់៖ គម្រោងថែទាំនៅក្នុងមន្ទីរពេទ្យចាំបាច់ត្រូវតែភ្ជាប់ជាមួយ ផលិតផល DL EduPro ដែលជាគម្រោងមូលដ្ឋាន។

ឧទាហរណ៍៖ លោកតារា អាយុ ៣៥ឆ្នាំ ទិញគម្រោងមូលដ្ឋាន DL EduPro ជាមួយរយៈពេលបណ្ណសន្យារ៉ាប់រង ១៥ឆ្នាំ សម្រាប់ភរិយារបស់គាត់ ឈ្មោះសំណាងដែលមានអាយុ ៣០ឆ្នាំ ដើម្បីរៀបចំផែនការសម្រាប់ការសិក្សាកូនស្រីរបស់ ពួកគាត់។បន្ថែមពីលើនេះដោយចង់ទទួលបានការការពារបន្ថែមទៀតលើជម្ងឺធ្ងន់ធ្ងរលោកតារាក៏សម្រេចចិត្តទិញផលិតផលបន្ថែមជាគម្រោងថែទាំនៅក្នុងមន្ទីរពេទ្យដែលមានទឹកប្រាក់ធានារ៉ាប់រងចំនួន១០០ដុល្លាអាមេរិកក្នុងរយៈពេល បណ្ណសន្យារ៉ាប់រង ១៥ឆ្នាំ។



ឆ្នាំនៃបណ្ណសន្យារ៉ាប់រង	អត្ថប្រយោជន៍ធានារ៉ាប់រង
ឆ្នាំទី២	លោកតារា ទទួលបានទឹកប្រាក់សំណង សម្រាប់ការចូលសម្រាកក្នុងមន្ទីរពេទ្យរយៈពេល ៥ថ្ងៃ ចំនួន ២ដង របស់គាត់ គឺ ១,០០០ដុល្លារអាមេរិក។
ឆ្នាំទី៣	លោកតារា ទទួលបានទឹកប្រាក់សំណង ៨០០ដុល្លារអាមេរិក សម្រាប់ការចូលសម្រាកក្នុងមន្ទីរពេទ្យរយៈពេល ៨ថ្ងៃ របស់ គាត់។
ឆ្នាំទី១២	លោកតារា ត្រូវបានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរយៈពេល ៣ថ្ងៃ ហើយអំឡុងពេលនោះគាត់បានទទួលការ រះកាត់ ដូច្នេះលោកតារា មានសិទ្ធិទទួលបានសំណងតែម្តងគត់ចំនួន ៣០០%នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រងរបស់ គម្រោងថែទាំនៅក្នុងមន្ទីរពេទ្យ។ នោះលោកតារា ទទួលបានសំណងក្នុងឆ្នាំទី១២ ចំនួន ៦០០ដុល្លារអាមេរិក។
ឆ្នាំទី១៣	លោកតារា ត្រូវបានចូលសម្រាកបន្ទប់សង្គ្រោះបន្ទាន់រយៈពេល ៣ថ្ងៃ ដូច្នេះលោកតារាមានសិទ្ធិទទួលបានទឹកប្រាក់ ចំនួន ២០០% នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រងក្នុងមួយថ្ងៃរបស់គម្រោងថែទាំនៅក្នុងមន្ទីរពេទ្យ។ នៅលោកតារា ទទួល បានសំណងក្នុងឆ្នាំទី១៣ ចំនួន ៦០០ដុល្លារអាមេរិក។

*សូមមើលបញ្ញត្តិបណ្ណសន្យារ៉ាប់រងសម្រាប់ ១ និងលក្ខខណ្ឌពេញលេញ

*ករណីដែលមិនធានា៖

- ១. ករណីដែលមិនធានា ក្នុងករណីមានជំងឺ**
- ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វ នឹងមិនទូទាត់អត្ថប្រយោជន៍ធានារ៉ាប់រងនៃគម្រោងបន្ថែមនេះឡើយក្នុងករណីការសម្រាកនៅក្នុង មន្ទីរពេទ្យបណ្តាលមកពីជំងឺកើតឡើងដោយសារមូលហេតុណាមួយទោះបី ដោយផ្ទាល់ ឬ ដោយប្រយោលក្តី ក្នុងចំណោម ហេតុការណ៍ដូចខាងក្រោម៖
 - ក. ជំងឺកើតមានស្រាប់ពីមុនមក ឬ
 - ខ. ជំងឺជាក់លាក់ណាមួយដែលកើតឡើងក្នុងកំឡុងពេល ៩០ថ្ងៃ នៃការធានាបន្តបន្ទាប់គ្នាដោយគិតចាប់ពីកាលបរិច្ឆេទចាប់ផ្តើមនៃ គម្រោងបន្ថែមនេះ កាលបរិច្ឆេទបន្តបណ្ណសន្យារ៉ាប់រងឬកាលបរិច្ឆេទបន្តសុពលភាពឡើងវិញដោយយកការបរិច្ឆេទណាដែលនៅ ក្រោយគេបង្អស់ ឬ
 - គ. លក្ខខណ្ឌរដ្ឋសាស្ត្រ ឬរាងកាយ ដែលកើតឡើងក្នុងកំឡុងពេល៣០ថ្ងៃដំបូងនៃកាលបរិច្ឆេទចាប់ផ្តើមនៃគម្រោងបន្ថែមនេះ ឬកាលបរិច្ឆេទបន្តសុពលភាពឡើងវិញចុងក្រោយបង្អស់ លើកលែងតែការរងរបួសដែលបណ្តាលមកពីគ្រោះថ្នាក់ចែងឱ្យ ឬ
 - ឃ.ការថែទាំអ្នកជំងឺជាលក្ខណៈឯកជន ការសម្រាកព្យាបាល ឬការសម្រាកព្យាបាលដោយការរក្សាអនាម័យ ការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ ស្ថានភាពស្រវឹង ការសម្លាប់មេរោគ ជំងឺដែលឆ្លងតាមរយៈការរួមភេទ និងជំងឺដែលជាលទ្ធផលនៃជំងឺដែលឆ្លងតាមរយៈ ការរួមភេទ ជំងឺអេដស៍ (ជំងឺដែលធ្វើអោយប្រព័ន្ធភាពស៊ាំចុះខ្សោយ)ឬជំងឺដែលពាក់ព័ន្ធនឹងជំងឺអេដស៍ និងជំងឺដែលពាក់ព័ន្ធ នឹងមេរោគហ៊ីវ និងជំងឺដែលឆ្លងតាមការប្រាស្រ័យទាក់ទងដែលតម្រូវអោយដាក់នៅមន្ទីរពេទ្យ និងកំណត់ឡើងដោយច្បាប់។ ឬ
 - ង. ការព្យាបាល ឬការរះកាត់ដែលបណ្តាលមកពីភាពមិនប្រក្រតី និងភាពខូចទ្រង់ទ្រាយពីកំណើតដែលរួមបញ្ចូលទាំងលក្ខខណ្ឌ តំណពូជផងដែរ។ ឬ
 - ច. ការព្យាបាលទាំងឡាយណាដែលមិនចាំបាច់តាមផ្នែករដ្ឋសាស្ត្រ ឬ
 - ឆ. ការមានផ្ទៃពោះ និងការផ្តល់កំណើត (រួមបញ្ចូលការផ្តល់កំណើតតាមការរះកាត់) ជំងឺបណ្តាលមកពីការមានផ្ទៃពោះ និងការផ្តល់កំណើត ការរលូតកូន ការរលូតកូន ការថែទាំនិងការរះកាត់មុនពេល ផ្តល់កំណើត និងក្រោយពេលផ្តល់កំណើត វិធីសាស្ត្រពន្យារកំណើតតាមបែបគីមី ឬ បែបមេកានិក ឬការព្យាបាលភាពគ្មានកូន ឬ បង្កកំណើត ។ ឬ
 - ដ. អសមត្ថភាពផ្លូវភេទ និងការធ្វើតេស្ត ឬការព្យាបាលទាក់ទងនឹងអសមត្ថភាពផ្លូវភេទ និងភាពមិនអាចមានកូនបាន។ ឬ
 - ឈ. ការប៉ុនប៉ងធ្វើអត្តឃាត ឬព្យាយាមធ្វើខ្លួនឯងអោយមានរបួសទោះក្នុងសភាពរីកលចិត្ត ឬជាក់ ដោយ។ ឬ
 - ញ.សង្គ្រាម ការលុកលុយ ការរាយប្រហារពីសត្រូវបរទេស ភាពចលាចល ឬប្រតិបត្តិការសង្គ្រាម (ប្រកាស ឬ មិនបានប្រកាស) សង្គ្រាមស៊ីវិល ការធ្វើបដិវដ្តន៍ ការបះបោរ ឬភាពរីករក្សាប្រទេស ឬ កុប្បកម្ម ឬរដ្ឋប្រហារ។ ឬ
 - ដ. អំពើឆោតរកម្មណាមួយ ដែលអំពើឆោតរកម្មនោះមានន័យថាជាអំពើ (រួមបញ្ចូលដែលមិនកំណត់ចំពោះតែការប្រើប្រាស់កម្លាំង ឬហិង្សា និង/ឬការគំរាមកំហែង) របស់បុគ្គលណាម្នាក់ ឬក្រុមណាមួយឡើយ មិនថាធ្វើសកម្មភាពតែម្នាក់ឯង ឬក្នុងនាមជា ឬទាក់ទងទៅនឹងអង្គភាពណាមួយ ឬរដ្ឋាភិបាលណាមួយដែលមានការប្តេជ្ញាចិត្តក្នុងគោលបំណង នយោបាយ សាសនា មនោគមវិជ្ជា ឬជាតិសាសន៍ ឬហេតុផលណាមួយ ដែលរួមមាន ចេតនាដែលជះឥទ្ធិពលដល់រដ្ឋាភិបាល និង/ឬ ដែលធ្វើឱ្យសាធារណៈជន ឬផ្នែកណាមួយនៃសាធារណៈជន មានភាពភ័យខ្លាច។ ឬ